



ក្រសួងនៅជាមុនក្រសួង
ជាតិ សាសនា ព្រះមហាក្សត្រ

នាម: ក្រសួងនៅជាមុនក្រសួង

លេខ: ០១៤ នម. ក. ប. ៦

ចិត្តិត្វខ្ពស់

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩

នាមអ្នកចិត្តិត្វខ្ពស់ នាមអ្នកចិត្តិត្វខ្ពស់ នាមអ្នកចិត្តិត្វខ្ពស់

នាមអ្នកចិត្តិត្វខ្ពស់

* * * *

ឧបតាមចំណាំ

ចំណាំត្រួតពេលវេលាដើម្បី និងការពារ

នាមអ្នកចិត្តិត្វខ្ពស់

- នាមយើងរដ្ឋធម្មនុវត្តន៍ប្រព័ន្ធណាពាណាបាប្រកម្មជា
- នាមយើងប្រព័ន្ធណាព្យារក្រុមលេខ ៩៧/រករ/០៩០៨/១០៨៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨ និងការបែងការរបស់អ្នកចិត្តិត្វខ្ពស់
- នាមយើងប្រព័ន្ធណាព្យារក្រុមលេខ ១២/នស/៩៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់និងការរៀបចំ និងការប្រពេទនៅនៃគណៈរដ្ឋមន្ត្រី
- នាមយើងប្រព័ន្ធណាព្យារក្រុមលេខ ៩៧/នស/១៩៩៨/១៨ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើប្រាស់និងការប្រើប្រាស់ក្រសួងសម្រាប់ប្រើប្រាស់និងបិរញ្ញាណ
- នាមយើងប្រព័ន្ធណាព្យារក្រុមលេខ ៩៧/នស/០៩០៩/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើប្រាស់និងការប្រើប្រាស់មូលប្រកម្ម
- នាមយើងប្រព័ន្ធណាព្យារក្រុមលេខ ៩៧/នស/១០០៩/០១៨ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើប្រាស់និងការប្រើប្រាស់ក្រសួងនៃក្រសួងនៅជាមុនក្រសួង
- នាមយើងអនុប្រើប្រាស់ ៩៩ អនុប្រើប្រាស់ ឬក្រសួង ចុះថ្ងៃទី៣២ ខែកញ្ញា ឆ្នាំ២០០៩ និងការរៀបចំ និងការប្រពេទនៅនៃគណៈរដ្ឋមន្ត្រី
- នាមយើងអនុប្រើប្រាស់ ៥៩ អនុប្រើប្រាស់ ឬក្រសួង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៩ និងការរៀបចំ និងការប្រពេទនៅនៃគណៈរដ្ឋមន្ត្រី
- នាមយើងអនុប្រើប្រាស់ ៥៩ អនុប្រើប្រាស់ ឬក្រសួង ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៩ និងការរៀបចំ និងការប្រពេទនៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការអនុម័តនៃសម្រាប់ប្រើប្រាស់ក្រសួងនៅជាមុនក្រសួង នា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៩

សេចក្តី

ច្បាស់ ១.-

ប្រកាសនេះមានគោលដៅកំណត់ពីការរៀបចំ និងការប្រព័ន្ធដែរបស់នាយកដ្ឋាន
គ្រប់គ្រងការពេះអ្នកយលកំមួលបត្រនៃគណៈកម្មការមួលបត្រកម្ពុជាដែលមានភ្នែកនេះ និង
ការកិច្ចមួយមានចំណែកអនុក្រឹកសេវាលើ នគរបាល ឯកសារ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៨
ដើម្បីពីការរៀបចំ និងការប្រព័ន្ធដែរបស់គណៈកម្មការមួលបត្រកម្ពុជា (ក.ម.ក.)។

ច្បាស់ ២.-

នាយកដ្ឋានគ្រប់គ្រងការពេះអ្នកយលកំមួលបត្រ នឹងការរៀបចំប្រធាន ០១ (មួយ) រូប
និងមានអនុប្រធានមួយចំនួនជានិន្ទយករ តាមការចាំបាច់។

ច្បាស់ ៣.-

នាយកដ្ឋានគ្រប់គ្រងការពេះអ្នកយលកំមួលបត្រមានការឃាល់យំណុល់ចំណុច ០៣
(បី) មួយខែក្រោម ។

១- ការឃាល់យំពេះអ្នកយលកំមួលបត្រ និងការរៀបចំក្នុងការងារ

២- ការឃាល់យំអភិវឌ្ឍន៍ការងារក្នុងការងារ

៣- ការឃាល់យំត្រួតពិនិត្យការងារក្នុងការងារ

ការឃាល់យំនឹងក្នុងការងារ នឹងការរៀបចំប្រធាន ០១ (មួយ) រូប និងមានអនុប្រធាន
មួយចំនួនជានិន្ទយករ តាមការចាំបាច់។

អង្គការលេខរបស់នាយកដ្ឋានគ្រប់គ្រងការពេះអ្នកយលកំមួលបត្រ ជាភាសម៉ែននៃ
ប្រកាសនេះ។

ច្បាស់ ៤.-

ការឃាល់យំពេះអ្នកយលកំមួលបត្រ និងការរៀបចំក្នុងការងារ មានភ្នែកនេះ និងការកិច្ច ត្រូវ
ខាងក្រោម ។

- រៀបចំបច្ចុប្បន្ន ប្រជាធិបតេយ្យ និងការងារក្នុងការងារ សម្រាប់ផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន
ពេះអ្នកយលកំមួលបត្រជាសាធារណៈ;
- រៀបចំបច្ចុប្បន្ន និងការងារក្នុងការងារ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនរាយការណ៍មួយចំនួន
ដូចដែលរាយការពេះអ្នកយលកំមួលបត្រជាសាធារណៈ



- ពិនិត្យ និងផ្តល់យោបល់លើគុណរួម ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនរាយកម្ម ចូលរួមក្នុងដំណឹងការពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- រៀបចំបន្ទាយក្នុងការតែងតាំគុណរួម ដើម្បីអនុញ្ញាតឱ្យបុគ្គលកំណាមិនអ្នកការៗកាប់ មួលប្រព័ន្ធលូល ចូលរួមក្នុងដំណឹងការពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ពិនិត្យ និងផ្តល់យោបល់លើគុណរួម ដើម្បីអនុញ្ញាតឱ្យបុគ្គលកំណាមិនអ្នកការៗកាប់ មួលប្រព័ន្ធលូល ចូលរួមក្នុងដំណឹងការពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- រៀបចំសេចក្តីណែនាំ ទម្រង់លិខិតស្ថាម និងព័ត៌មានផ្សេងៗតាក់ព័ត៌មិនការពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- រៀបចំនិភ័យ និងយន្តការសម្រាប់គ្រឿងពិនិត្យទ្វាសកម្ម ទ្រពុអកម្ម រួមទាំងក្នាត់ផ្សេងៗទៀតដែលមានកត្តិកាលលើកម្បរបស់ក្រុមហ៊ុនពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ពិនិត្យ និងផ្តល់យោបល់លើការស្វែងរកស្ថិតិការណ៍ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ពិនិត្យ និងផ្តល់យោបល់លើលក្ខណៈណ្ហីដែលកំណើនការពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ពិនិត្យ និងផ្តល់យោបល់លើការស្វែងរកស្ថិតិការណ៍ ឯកសារផ្តល់ព័ត៌មាន ឯកសារផ្តល់ព័ត៌មានបន្ថែម ឯកសារផ្តល់ព័ត៌មានជីថូស និងសេចក្តីថ្លែងនាទាមដែលបានកំណើនក្នុងមួលប្រព័ន្ធ
- ចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ឯកសារផ្តល់ព័ត៌មានបន្ថែម និង/បុ ឯកសារផ្តល់ព័ត៌មានជីថូស របស់ក្រុមហ៊ុនពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ពិនិត្យ និងផ្តល់យោបល់ឯកសារផ្តល់ព័ត៌មាន ឯកសារផ្តល់ព័ត៌មានបន្ថែម ឯកសារផ្តល់ព័ត៌មានជីថូស និងសេចក្តីថ្លែងនាទាមដែលបានកំណើនក្នុងមួលប្រព័ន្ធ តាមប្រព័ន្ធគេល្ខិច និង/បុ តាមប្រព័ន្ធផ្សេងៗផ្សាយសាធារណៈ:
- គ្រឿងពិនិត្យជាក់ស្វែងរកលើកិច្ចការបន្ថែមរបស់ក្រុមហ៊ុនស្វែងរកស្ថិតិការណ៍ ពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- គ្រប់គ្រងយន្តការពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:
- ផ្សេងៗតាក់ការរាយកម្ម ថ្មីបន្ថែម ទ្រពុសកម្ម ទ្រពុអកម្ម រួមទាំងក្នាត់ផ្សេងៗទៀតដែលមានកត្តិកាលលើកម្បរបស់ក្រុមហ៊ុនស្វែងរកស្ថិតិការណ៍ ពារពារៗ ផ្សាយលក់មួលប្រព័ន្ធសាធារណៈ:



- រៀបចំករណីសង្គមអំពីការប្រព័ន្ធលើសនឹងច្បាប់ និងបទយុត្តិតាក់តែង និងការពោះជូយលក់មួលប្រព័ន្ធសាសារណ៍: និងការរាយតម្លៃសានីរកម្ម ដើម្បី បញ្ជូនទោនាយកដ្ឋានកិច្ចការគឺយុត្តិតាក់តែង
- សិក្សាស្រាវជ្រាវការវិវត្ថឃីមួល និងយន្តការរាយតម្លៃប្រតិបត្តិការ ទ្រពុសកម្ម ទ្រពុអភកម្ម រួមទាំងកត្តាដៀមឱ្យការិយាល័យ ដែលមានតម្លៃតាមលេខតម្លៃមួរបស់ក្រុមហ៊ុនពោះ ជូយលក់មួលប្រព័ន្ធសាសារណ៍: ធោយគិតទាំងបិទការណីជាតិ និងអនុរាជាតិ
- សហការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ដើម្បីជួយការពោះជូយលក់ មួលប្រព័ន្ធសាសារណ៍:
- រៀបចំដែនការប្រចាំឆ្នាំស្តីពីការពោះជូយលក់មួលប្រព័ន្ធសាសារណ៍:
- តាមដានការអនុវត្តគោលនយោបាយ និងលទ្ធផលនៃការពោះជូយលក់មួលប្រព័ន្ធសាសារណ៍:
- តាមដានការវិវត្ថនៃលក្ខណៈណុំណុំតម្លៃការពោះជូយលក់មួលប្រព័ន្ធសាសារណ៍: ធោយគិតទាំងបិទការណីជាតិ និងអនុរាជាតិ
- ចងក្រងិនិត្យនៃយោបាយ និងរក្សាទុករាល់ឯកសារផ្តល់តំបន់មាន ឯកសារផ្តល់តំបន់មាន ជីឡូស ឯកសារផ្តល់តំបន់បន្លឹម និងឯកសារដៀមឱ្យការិយាល័យ ដែលតាក់តែងនិង ក្រុមហ៊ុនពោះជូយលក់មួលប្រព័ន្ធសាសារណ៍:
- ត្រូវបានប្រព័ន្ធឌីជីថាមពេលវេលាភេតុ និងរៀបចំបញ្ជីសារពើកណ្តាលបស់ទោនាយកដ្ឋានកិច្ច ត.ម.ក. ប្រគល់ឱ្យ
- រៀបចំដែនការសកម្មភាពសម្រាប់អនុវត្តការងាររបស់ការិយាល័យ
- រៀបចំរាយការណីជាតិប្រចាំពាក់ព័ន្ធនិងការអនុវត្តការងាររបស់ការិយាល័យ
- អនុវត្តការងារដៀមឱ្យការិយាល័យតាមការប្រគល់ចូលរបស់ប្រព័ន្ធទោនាយកដ្ឋាន។

ចូលរបស់-

ការិយាល័យអភិបាលកិច្ចសានីរកម្ម មានចូលរបស់ និងការកិច្ច មួយចាប់ព្រមទៅ:

- រៀបចំលក្ខណៈណុំណុំតម្លៃទោនាយកដ្ឋានកិច្ចសានីរកម្មបស់ក្រុមហ៊ុនពោះ ជូយលក់មួលប្រព័ន្ធសាសារណ៍:
- ពិនិត្យ និងផ្តល់រៀបចំបានកិច្ចសានីរកម្មបស់ក្រុមហ៊ុនពោះជូយលក់ មួលប្រព័ន្ធសាសារណ៍:



- រាជបច្ចេកលនយោបាយយុទ្ធសាស្ត្រ ដើម្បីជួយឈរការអភិវឌ្ឍអភិតាលកិច្ចសាធគម្មរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;
- រាជបច្ចេកដឹកជញ្ជូន ទម្រង់ លិខិតស្មាម និងតំបន់ផ្សេងៗស្តីអភិតាលកិច្ចសាធគម្មរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;
- ត្រួតពិនិត្យការអនុវត្តលក្ខណៈស្នើសុំការអភិវឌ្ឍអភិតាលកិច្ចសាធគម្មរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;
- តាមដាន និងជួយឈរការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍអភិតាលកិច្ចសាធគម្មរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;
- តាមដានការវិវត្តិការអភិតាលកិច្ចសាធគម្មដោយគិតទាំងបរិការណ៍ជាតិ និងអន្តរជាតិ
- រាជបច្ចេកយកតម្លៃជាប្រចាំ កំរិតអភិតាលកិច្ចសាធគម្មដែលក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ:
- សហការឲ្យជួយ និងបណ្តុះបណ្តាលអភិតាលកិច្ចសាធគម្មដល់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ និងសាធារណជន ឬមទាំងសហគ្រាល់ដូចតួច និងមន្ត្រី
- រាជបច្ចេករណីសង្ឃឹមអំពីការប្រព័ន្ធលើសនិងច្បាប់ និងបន្ទូរឆ្នាំតាក់តែង និងអភិតាលកិច្ចសាធគម្មរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ ដើម្បីបញ្ចូនឡើងក្នុងកិច្ចការទិន្នន័យ
- រាជបច្ចេកដឹកជញ្ជូនការសកម្មភាពសម្រាប់អនុវត្តការងាររបស់ការិយាល័យ
- រាជបច្ចេកដឹកជញ្ជូនការងាររបស់ការិយាល័យ
- អនុវត្តការងារផ្សេងៗឡើងតាមការប្រគល់ផ្ទះរបស់ប្រជាមនុយក្នុងកិច្ចការទិន្នន័យ

ចុចការ ៦.-

ការិយាល័យត្រួតពិនិត្យកិច្ចការគណនោះ មានក្នុងនៅ និងការកិច្ច មួយចាប់ព្រមទាំង

- ត្រួតពិនិត្យការអនុវត្តតាមស្ថាដំណានបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;
- ពិនិត្យ និងផ្តល់យោបល់តាក់តែងនិងកិច្ចការគណនោះរបស់ក្រុមហ៊ុនពេជ្រោយលក់មូលប្រកជាសាធារណៈ;



- រៀបចំបទយុត្តិកំណត់ពីគុណរួមឱ្យ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនគណនោយ្យជំនាញ មេធាវី និងបុគ្គលប្រកបវិភ្ទាសីរះជំនាញដើរីក្នុងផែនដាប់បាក់ព័ន្ធចូលរួមក្នុងដំណើរការពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ
- ពិនិត្យ និងផ្តល់យោបល់លើគុណរួមឱ្យ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនគណនោយ្យជំនាញ មេធាវី និងបុគ្គលប្រកបវិភ្ទាសីរះជំនាញដើរីក្នុងផែនដាប់បាក់ព័ន្ធចូលរួមក្នុងដំណើរការពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ
- រៀបចំសេចក្តីណែនាំ ទម្រង់ លិខិតល្អាម និងព័ត៌មានផ្សេងៗ ស្តីពីរាជរៀបចំបញ្ជីការគណនោយ្យ រាយការណ៍ហិរញ្ញវត្ថុ និងឯកសារគណនោយ្យផ្សេងៗឡើតរបស់ក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ
- រៀបចំនឹងកិច្ច និងគោលការណ៍ណែនាំក្នុងការចុះដើរីក្នុងពិនិត្យក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ រួមទាំងបញ្ជីការគណនោយ្យ
- ត្រួតពិនិត្យរាយការណ៍ហិរញ្ញវត្ថុ និង/ឬ រាយការណ៍អ្នកចូរបស់ក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ
- ចុះត្រួតពិនិត្យផលិតិកខ្លួនក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈបាក់ព័ន្ធ និងបញ្ជីការគណនោយ្យ រាយការណ៍ហិរញ្ញវត្ថុ និងឯកសារគណនោយ្យផ្សេងៗឡើត
- ធ្វើឱ្យជាក់ទិនជាមួយក្រុមហ៊ុនជាតិគណនោយ្យ ដើម្បីតាមមានការវិវត្ថិ និងអភិវឌ្ឍន៍ស្ថិសាររាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់ក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ ដោយគិតទាំងប្រើប្រាស់ជាតិ និងអនុវត្តជាតិ
- រៀបចំករណីសង្ឃឹមអំពីការប្រព្រឹត្តិផ្តើសនិងច្បាប់ និងបទយុត្តិធម៌បាក់ព័ន្ធ និងកិច្ចការគណនោយ្យរបស់ក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ ដើម្បីបញ្ជីនៅទៅនាយកដ្ឋានកិច្ចការគគិយុត្តិ
- រៀបចំផែនការសកម្មភាពការងារសម្រាប់ការឲ្យលើយ ដើម្បីជឿរួចរាល់អនុវត្ថិស្ថិសាររាយការណ៍ហិរញ្ញវត្ថុបស់ក្រុមហ៊ុនពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ
- សហការរៀបចំការបណ្តុះបណ្តាលបាក់ព័ន្ធនិងកិច្ចការគណនោយ្យ ចូលផលិតក្រុមហ៊ុនដែលមានសភាទុណុលក្នុងការពោះផ្សាយលក់មួលប្រព័ន្ធសាធារណៈ និងសាធារណៈរួមទាំង រួមទាំងសហគ្រាល់មុនក្នុង និងមម្យម
- រៀបចំរាយការណ៍ជាប្រចាំបាក់ព័ន្ធនិងការអនុវត្ថិការងារបស់ការឲ្យលើយ
- អនុវត្ថិការងារផ្សេងៗឡើតតាមការប្រគល់ជូនរបស់ប្រជាធិបាយកម្មទាំង

ច្បាស់ ៧.-


បន្ទុកត្រួតពិនិត្យលក្ខណៈសំណង់ដើម្បីប្រកាសនេះ ត្រូវមាត់អុកជាធិការណ៍។

ច្បាស់ ៨.-

អត្ថលាយក អត្ថលាយករដ្ឋិតណ៍: កម្មការមូលបត្រកម្ពុជា ប្រធាននាយកដ្ឋានគ្រប់-គ្រងការពេទ័រដ្ឋានយល់កំមូលបត្រ ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធដំណឹង: - កម្មការមូលបត្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ កន្លែង។

ចូលចិត្ត :

- អនុលោមអាជីវកម្មនៃព្រៃនករ
- អនុលោមអាជីវកម្មនៃសង្គម
- ទូទាត់យសនៃអនុមេបានសាបសារ ៧២ នៃសាខាយករដ្ឋិតព្រះរាជាណាចក្រកម្ពុជា
- ទិស្សាការណ៍របស់រដ្ឋមន្ត្រី
- ទូទាត់យសកម្ពស់ នៅក្នុងទំនាក់ទំនាក់ ឬបន្ទាយករដ្ឋមន្ត្រី
- ទំនាក់ទំនាក់កម្ពុជា
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- សមាជិក ន.ស.ក.
- “ជីវិចិត្តនយោបាយ”
- អង្គប្រការ ៨
“ជីវិចិត្តអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្រជុំ

**នានា ឈាល់**

ខែ កុំស្រោច

ឆ្នាំ ២០០៩

ឧបសម្ព័ន្ធ ព្រៃគាសលេខ ០១៧ នាមក ប្រ.ក
ចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០០៩
អណ្តូគាល់ខេត្តសាស្ត្រីនាស្ទើស្រាវជ្រាវការធនាគារដែលបានបញ្ជាក់
និងនិយាយដោយប្រធានប្រឈមប្រជាធិបតេយ្យ

និយាយក្នុង^{និយាយក្នុង}
ក្រុមក្រសួងការធនាគារដែលបានបញ្ជាក់^{ក្រុមក្រសួងការធនាគារដែលបានបញ្ជាក់}

ការិយាល័យ
នៅព្រះរាជាណាចក្រកម្ពុជា
និងក្រសួងការធនាគារ

ការិយាល័យ
អភិវឌ្ឍន៍សារធនាគារ

ការិយាល័យ
ព្រះរាជាណាចក្រកម្ពុជា
និងក្រសួងការធនាគារ

